

# មេរៀនទី

# ៧

## យ៉ូហានជំពូកទី ១២-១៣

John 12-13

### គម្រោង

- ក. ព្រឹត្តិការណ៍មុនព្រះយេស៊ូចូលក្រុងយេរូសាឡឹម Prelude to Jesus's Triumphant Entry
- ខ. ព្រះយេស៊ូយាងចូលក្នុងក្រុងយេរូសាឡឹម The Triumphant Entry Into Jerusalem
- គ. ជនជាតិក្រិកចង់ជួបព្រះយេស៊ូ Some Greeks Seek Jesus
- ឃ. ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត Jesus Speaks of His Death
- ង. ជនជាតិយូដាមិនជឿលើព្រះយេស៊ូ The Unbelief of the Jews
- ច. ព្រះយេស៊ូលាងជើងពួកសិស្ស និងប្រកាសអំពីការក្បត់ព្រះអង្គ  
Jesus Washes His Disciples's Feet and Predicts His Betrayal

### គោលដៅ

- ១. រៀបរាប់ព្រឹត្តិការណ៍ដែលនាំឱ្យមានការយាងចូលក្រុងយេរូសាឡឹមរបស់ព្រះយេស៊ូ។
- ២. ពិភាក្សាពីសារៈសំខាន់នៃការយាងចូលក្រុងយេរូសាឡឹមរបស់ព្រះយេស៊ូ។
- ៣. ពន្យល់របៀបដែលការឆ្លើយតបរបស់ព្រះយេស៊ូចំពោះជនជាតិក្រិក គឺជាការត្រាស់ហៅឱ្យធ្វើជាសិស្ស។
- ៤. ពន្យល់ពីពេលវេលារបស់ព្រះយេស៊ូ គឺពេលវេលានៃការសុគតនៅលើឈើឆ្កាង បានកែប្រែអ្វីៗគ្រប់យ៉ាង។
- ៥. ការមិនព្រមជឿរបស់មេដឹកនាំ និងលទ្ធផលនៃការមិនជឿ។
- ៦. ពន្យល់ពីរបៀបដែលការលាងជើងឱ្យពួកសិស្សបានបង្ហាញពីសេចក្តីស្រឡាញ់ដ៏មហាសាលរបស់ព្រះយេស៊ូ។

**ក. ព្រឹត្តិការណ៍មុនព្រះយេស៊ូចូលក្រុងយេរូសាឡឹម** Prelude to Jesus' Triumphant Entry

គោលដៅទី១. អ្វីៗរាប់ព្រឹត្តិការណ៍ដែលនាំឱ្យមានការយាងចូលក្រុងយេរូសាឡឹមរបស់ព្រះយេស៊ូ។

**ការចាក់ប្រេងក្រអូបលាបព្រះបាទព្រះយេស៊ូនៅភូមិបេតថានី** Jesus's Anointing at Bethany

សូមអាន យ៉ូហាន ១២:១-៨។ មានពិធីបុណ្យចម្លងដែលគេបានរៀបចំសម្រាប់អបអរពីជ័យជំនះលើសេចក្តីស្លាប់នៅក្នុងភូមិ បេតថានី។ នាងម៉ារីបានយកប្រេងក្រអូបកន្លះដបមកលាបលើព្រះបាទរបស់ព្រះយេស៊ូដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់នាងចំពោះព្រះអង្គ។ ទោះជាយ៉ាងណា លោក យូដាសបានអ្វីអំពីប្រេងក្រអូបដែលគួរតែយកទៅលក់ ហើយយកលុយមកប្រើសម្រាប់ចិញ្ចឹមជនក្រីក្រ។ ប៉ុន្តែ ការពិតគាត់គឺជាចោរដែលចង់បានលុយទាំងនោះទុកខ្លួនឯង។

**លំហាត់អនុវត្ត**

១ តើមានអ្វីបានកើតឡើងនៅអាហារពេលល្ងាចនៅពេលដែលពួកគេអបអរសាទរពិធីបុណ្យដ៏អស្ចារ្យ?

- ក) លោកយូដាសលួចលុយមួយចំនួនពីក្នុងកាតាបដែលជាកម្មសិទ្ធិរបស់ពួកសាវ័ក។
- ខ) នាងម៉ារីបានយកប្រេងក្រអូបមកលាបលើព្រះបាទរបស់ព្រះយេស៊ូដោយមានការមិនពេញចិត្តពីលោកយូដាស។
- គ) លោកយូដាសបានបង្ហាញថាលោកមិនមែនជាសាវ័កពិតប្រាកដដោយលោកមិនបានចូលរួមក្នុងកម្មវិធីបុណ្យទេ។

**ការយុបយិតសម្លាប់លោកឡាសារ** The Plot Against Lazarus

សូមអានយ៉ូហាន ១២:៩-១១។ មានមនុស្សជាច្រើនមកចោមឆាមមើលលោកឡាសារនៅពេលដែលពួកគេបានឮពីអ្វីដែលបានកើតឡើងចំពោះការស្លាប់របស់លោក។ តាមរយៈការអស្ចារ្យនេះមានមនុស្សជាច្រើនបានទទួលជឿលើព្រះយេស៊ូ។ ប៉ុន្តែ សាតាំងគឺជាសត្រូវដ៏ធំរបស់ព្រះជាម្ចាស់ វាបានអុកឡុកពួកមេដឹកនាំសាសនាឱ្យប្រឆាំងជាមួយព្រះយេស៊ូ។ ពួកគេចង់សម្លាប់លោកឡាសារពីព្រោះការរស់ឡើងវិញរបស់គាត់ជាកស្មុគស្មាដែលបានបញ្ជាក់ថាព្រះយេស៊ូពិតជាអ្នកដែលផ្តល់ជីវិតឱ្យរស់ឡើងវិញ។

២ ពួកមេដឹកនាំបានសម្រេចចិត្តសម្លាប់លោកឡាសារដោយសារតែ

- ក) មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូតាមរយៈសក្ខីភាពរបស់លោកឡាសារ។
- ខ) លោកឡាសារបានរស់នៅភូមិបេតថានី។
- គ) លោកឡាសារបានធ្វើខុសនឹងក្រឹត្យវិន័យ។

**ខ. ព្រះយេស៊ូយាងចូលក្នុងក្រុងយេរូសាឡឹម** The Triumphant Entry Into Jerusalem

គោលដៅទី៣. ពិនិត្យពីសារៈសំខាន់នៃការយាងចូលក្នុងយេរូសាឡឹមរបស់ព្រះយេស៊ូ។

សូមអាន យ៉ូហាន ១២:១២-១៩។ វាជាពេលវេលានៃការប្រារព្ធពិធីបុណ្យចម្លង ដែលជាបុណ្យប្រចាំឆ្នាំរបស់ជនជាតិយូដាដើម្បី រំលឹកពួកគេអំពីការដែលព្រះជាម្ចាស់បានសង្គ្រោះពួកគេចេញពីទាសភាព និងសេចក្តីស្លាប់។ ក្នុងពិធីបុណ្យនេះមានមនុស្សជាច្រើនធ្វើ ដំណើរមកជុំគ្នានៅកណ្តាលក្រុងយេរូសាឡឹមដែលជាកន្លែងដែលពួកគេថ្វាយបង្គំព្រះជាម្ចាស់។

ព្រះយេស៊ូក៏បានយាងទៅក្នុងយេរូសាឡឹមសម្រាប់បុណ្យចម្លងដែរ។ បណ្តាជននាំគ្នាកាច់ធាងទន្សែបក់ថ្វាយព្រះអង្គ ហើយក្រាលជាផ្លូវសម្រាប់ការយាងចូលក្នុងក្រុងនៅលើសត្វលា។ ពួកគេធ្វើដូចនេះគឺដើម្បីលើកតម្កើងព្រះអង្គជាព្រះមេស៊ី និងជាស្តេចរបស់ពួកគេ។ មានអ្នកខ្លះហៅព្រះអង្គថាជាមហាក្សត្ររបស់អ៊ីស្រាអែល។ បន្ទាប់មក ព្រះយេស៊ូបានត្រូវគេចាប់ខ្លួន សត្រូវរបស់ព្រះអង្គបានយកការនេះ មកប្រឆាំងជាមួយព្រះអង្គ។ ពួកគេយកលេសនេះមកចាប់ព្រះយេស៊ូដោយព្រះអង្គបានប្រកាសថាទ្រង់ជាស្តេច។

សព្វថ្ងៃនេះ យើងគួរតែថ្វាយបង្គំព្រះយេស៊ូជាមហាក្សត្ររបស់យើង តែមិនមែនជាមហាក្សត្រនៅលើផែនដី ឬក៏ជាអ្នកនយោបាយនោះឡើយ ប៉ុន្តែជាមហាក្សត្រដែលនឹងសោយរាជ្យអស់កល្បជានិច្ច។ មហាក្សត្រគឺជាអ្នកដែលកាន់អំណាចហើយព្រះយេស៊ូត្រូវតែជាអ្នកដែលគ្រប់គ្រងជីវិតរបស់យើង។ យើងលើកតម្កើងព្រះអង្គនៅពេលដែលយើងស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះអង្គ។ វាក៏ស្តែងចេញតាមរយៈអាកប្បកិរិយារបស់យើងដែលមនុស្សនឹងមើលឃើញការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដរបស់យើងចំពោះព្រះអង្គ។ ព្រះយេស៊ូត្រូវតែជាស្តេចក្នុងជីវិតរស់នៅរបស់យើងគ្រប់ពេលវេលា។

៣ តើបុណ្យចម្លងជាអ្វី?

- ក) វាជាពិធីបុណ្យដែលរំលឹកប្រជាជនយូដានៅពេលដែលព្រះជាម្ចាស់បានសង្គ្រោះពួកគេចេញពីទាសភាព។
- ខ) វាជាពេលវេលាដែលប្រជាជនយូដាដាស់នៅឆ្ងាយត្រូវធ្វើដំណើរមកក្រុងយេរូសាឡឹមដើម្បីចូលរួមប្រជុំនយោបាយ។
- គ) វាជាពេលវេលាដែលមនុស្សជួបប្រជុំគ្នាដើម្បីប្រារព្ធពិធីអបអរចំពោះការប្រសូតរបស់ព្រះគ្រីស្ទ។

៤ តើមានរឿងអ្វីកើតចំពោះព្រះយេស៊ូនៅពេលដែលព្រះអង្គយាងចូលក្រុងយេរូសាឡឹមម្តងនេះ?

- ក) ទ្រង់បានបង្រៀនគេពីអត្ថន័យនៃបុណ្យចម្លង។
- ខ) ទ្រង់គង់នៅលើសត្វលាដើម្បីទៅលេងមិត្តរបស់ព្រះអង្គ។
- គ) មនុស្សបានស្វាគមន៍ព្រះអង្គ និងបានហៅព្រះអង្គថាជាព្រះមហាក្សត្រនៃប្រទេសអ៊ីស្រាអែល។

**គ. ជនជាតិក្រិកចង់ជួបព្រះយេស៊ូ** Some Greeks Seek Jesus

គោលដៅទី៣. ពន្យល់របៀបដែលការឆ្លើយតបរបស់ព្រះយេស៊ូចំពោះជនជាតិក្រិក គឺជាការគ្រាន់ហៅឱ្យធ្វើជាសិស្ស។

សូមអាន យ៉ូហាន ១២:២០-២៦។ មានជនជាតិក្រិកមួយចំនួនក៏បានទៅជួបព្រះយេស៊ូដែរ។ ព្រះយេស៊ូបានជ្រាបដឹងជាមុនថា ទ្រង់នឹងត្រូវគេធ្វើគុកដូចជាអ្នកទោសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ប៉ុន្តែ ដោយព្រោះព្រះអង្គសុគត មិនមែនសម្រាប់តែសាសន៍ក្រិកនោះឡើយ គឺសម្រាប់មនុស្សទាំងអស់ដែលមកពីគ្រប់បណ្តាលប្រទេសនឹងទទួលបានការសង្គ្រោះទាំងអស់។ ពួកគេអាចនឹងទទួលព្រះអង្គជាព្រះសង្គ្រោះរបស់ពួកគេទុកជាមហាក្សត្ររបស់ពួកគេជារៀងរហូត។ តាមរយៈជំនឿរបស់ពួកគេក្នុងព្រះនាមរបស់ព្រះអង្គ ព្រះបន្ទូល និងការបូជាព្រះជន្ម មានការយល់ដឹង និងបទពិសោធនៃការសង្គ្រោះដ៏អស់កល្បជានិច្ចដែលនឹងមកដល់មនុស្សទាំងអស់។ តាមកំណត់ត្រានៅក្នុង យ៉ូហាន ១២:២៤

គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនដាច់ទេ គ្រាប់នោះនៅតែមួយដដែលផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះដាច់ វានឹងបង្កើតផលបានច្រើន។

ព្រះយេស៊ូមានព្រះបន្ទូលថាពួកយើងទាំងអស់ត្រូវតែទទួលជឿលើព្រះអង្គ។ ដើម្បីឱ្យយើងអាចធ្វើការនេះបាន យើងនឹងចាប់ផ្តើមជាមួយជីវិតដ៏អស្ចារ្យ និងបទពិសោធន៍ទៅមុខទៀត។

៥ អធិស្ឋានថាអ្នកនឹងដើរតាមព្រះយេស៊ូដោយសេចក្តីស្មោះត្រង់គ្រប់ស្ថានភាពទាំងអស់។

**២៥. ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត** Jesus Speaks Of His Death

គោលដៅទី៤. ពន្យល់ពីពេលវេលារបស់ព្រះយេស៊ូ គឺពេលវេលាដែលការសុគតនៅលើឈើឆ្កាងបានកែប្រែអ្វីៗគ្រប់យ៉ាង។

សូមអាន យ៉ូហាន ១២:២៧-៣៦។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកដឹងខ្លួនថាអ្នកនឹងត្រូវគេសម្លាប់ក្នុងរយៈពេលតែពីរបីម៉ោងទៀតប៉ុណ្ណោះសម្រាប់កំហុសដែលអ្នកមិនបានធ្វើសោះ? តើអ្នកអធិស្ឋានបែបណា?

ព្រះយេស៊ូពិតជាចង់អធិស្ឋានទៅព្រះជាម្ចាស់ដើម្បីឱ្យព្រះជាម្ចាស់សង្គ្រោះព្រះអង្គចេញពីការរងទុក្ខនោះ ប៉ុន្តែ ទ្រង់បានជ្រាបថា ទ្រង់បានចាកចេញពីនគរស្ថានសួគ៌ ហើយយកកំណើតជាមនុស្សសម្រាប់គោលបំណងមួយនេះ។ ទ្រង់នឹងសុគតសម្រាប់អំពើបាបរបស់មនុស្សលោកទាំងអស់ រួមទាំងអំពើបាបរបស់អ្នក និងខ្ញុំដែរ។ ដូច្នេះព្រះយេស៊ូបានអធិស្ឋានថា “ព្រះបិតាអើយ សម្តែងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គឡើង”។

តើមានអ្វីដែលជំនួយសម្រាប់ព្រះយេស៊ូ នៅពេលដែលព្រះជាម្ចាស់បានឆ្លើយតបមកព្រះអង្គពីស្ថានសួគ៌ជាសំឡេងដែលមនុស្សទាំងអស់អាចឮបាន! គឺព្រះជាម្ចាស់គង់នៅជាមួយព្រះអង្គ។ ព្រះជាម្ចាស់នឹងជួយព្រះអង្គទ្រាំនូវការរងទុក្ខដ៏អាក្រក់ដែលនឹងកើតឡើងសម្រាប់ព្រះអង្គនៅក្នុងប៉ុន្មានម៉ោងទៀត។ ហើយតាមរយៈការសុគតរបស់ព្រះអង្គនឹងផ្តល់ជាសិរីរុងរឿងដល់ព្រះជាម្ចាស់គ្រប់ពេលវេលា និងជារៀងរហូតទៅ។

នៅក្នុងការសុគតរបស់ព្រះយេស៊ូ អំពើបាប និងសាតាំងនឹងត្រូវទទួលការកាត់ទោស និងបរាជ័យ។ ព្រះយេស៊ូបានទទួលយកអំពើបាប និងការវិនិច្ឆ័យទោសអំពើបាបរបស់យើងដាក់នៅលើព្រះអង្គ។ តែទោះជាយ៉ាងណា ការទទួលជឿលើព្រះអង្គគឺជាការសម្រេចចិត្តរបស់យើងម្នាក់ៗ។ បើមិនធ្វើដូច្នោះទេ មានន័យថាពួកយើងមិនទទួលយកការបូជាព្រះជន្មរបស់ព្រះយេស៊ូដែលព្រះអង្គបានធ្វើសម្រាប់ប្រយោជន៍របស់យើងនោះទេ។

តាមពិតអ្នកបានជំពាក់បំណុលមួយ ប៉ុន្តែមានមនុស្សម្នាក់បានបង់ថ្លៃវាជំនួស សម្រាប់យើងរួចស្រេចទៅហើយ។ តើវាជារឿងល្ងង់បែបណាទៅបើយើងព្យាយាមបង់ថ្លៃលោះដោយខ្លួនឯងម្តងទៀត។ ព្រះយេស៊ូបានបង់ថ្លៃលោះបាបរបស់យើងយ៉ាងអស្ចារ្យគឺនៅពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់អ្នក។ ដើម្បីទទួលបានគុណប្រយោជន៍ពីការបង់ថ្លៃលោះបាបរបស់ព្រះអង្គសម្រាប់យើង យើងត្រូវតែទទួលជឿលើព្រះអង្គជាព្រះសង្គ្រោះរបស់យើង និងព្រះអម្ចាស់។

៦ តើព្រះយេស៊ូបានធ្វើអ្វីខ្លះចំពោះអំពើបាបរបស់យើងនៅពេលដែលព្រះអង្គសុគតសម្រាប់យើង?

ក) ទ្រង់យកអំពើបាបរបស់យើងទាំងអស់ដាក់លើអង្គទ្រង់ ហើយមនុស្សទាំងអស់នឹងមានសេរីភាពចេញពីអំពើបាបរបស់ពួកគេ។

ខ) ទ្រង់យកអំពើបាបរបស់យើងទាំងអស់ដាក់លើអង្គទ្រង់ ប៉ុន្តែ ពួកគេនៅតែទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ពួកគេដដែល។

គ) ទ្រង់យកអំពើបាបរបស់យើងទាំងអស់ដាក់លើអង្គទ្រង់ ប៉ុន្តែ មានតែអ្នកទទួលជឿលើព្រះអង្គប៉ុណ្ណោះដែលទទួលបានសេរីភាពចេញពីការកាត់ទោសសម្រាប់អំពើបាប។

**១. ជនជាតិយូដាមិនជឿលើព្រះយេស៊ូ The Unbelief Of The Jews**

គោលដៅទី៥. ការមិនព្រមជឿរបស់មេដឹកនាំ និងលទ្ធផលនៃការមិនជឿ។

សូមអានយ៉ូហាន ១២:៣៧-៥០។ មានមនុស្សជាច្រើនមិនព្រមទទួលជឿថាព្រះយេស៊ូជាព្រះមេស៊ីពីព្រោះទ្រង់មិនដូចជាអ្វីដែលពួកគេគិតថាព្រះមេស៊ីនឹងធ្វើនោះឡើយ។ ប៉ុន្តែ ទោះជាពាក្យដែលមិនទទួលជឿរបស់ពួកគេជាទំនាយតាមរយៈព្យាករណ៍អេសាយក៏ដោយ។ (សូមមើលអេសាយ ៥៣:១)។ ដ្បិតមានមេដឹកនាំមួយចំនួនបានមើលឃើញថាព្រះយេស៊ូគឺជាព្រះមេស៊ីតែពួកគេភ័យខ្លាចមិន ហ៊ានទទួលយកព្រះអង្គឡើយ ដោយសារតែពួកគេដឹងថាមានមនុស្សដទៃទៀតនឹងធ្វើអ្វីខ្លះចំពោះពួកគេ។

សព្វថ្ងៃនេះ មានមនុស្សជាច្រើននាក់មានការភ័យខ្លាចនឹងធ្វើជាគ្រិស្តបរិស័ទដោយមានហេតុផលដូចគ្នានេះ និងមានអ្នកផ្សេងទៀតធ្វើជាគ្រិស្តបរិស័ទអាថ៌កំបាំង។ ព្រះបន្ទូលដែលគេបដិសេធមិនព្រមស្តាប់នោះជាព្រះបន្ទូលដែលនឹងធ្វើឱ្យពួកគេទទួលការកាត់ទោសចុងក្រោយ។ អស់អ្នកដែលជឿ និងស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះយេស៊ូនឹងទទួលបានរង្វាន់ដែលជាជីវិតអស់កល្បជានិច្ចជាមួយព្រះអង្គ។

៨ តាមរយៈអ្វីដែលនឹងធ្វើឱ្យមនុស្សទទួលបានការកាត់ទោសចុងក្រោយ?

- ក) តាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូ
- ខ) តាមរយៈច្បាប់របស់ប្រទេសដែលពួកគេរស់នៅ
- គ) តាមរយៈក្រឹត្យវិន័យទាំងដប់ប្រការ

**ច. ព្រះយេស៊ូលាងទើងពួកសិស្ស និងប្រកាសអំពីការធ្វើគុតរបស់ព្រះអង្គ**

Jesus Washes His Disciples Feet And Predicts His Betrayal.

គោលដៅទី៦. ពន្យល់ពីរបៀបដែលការលាងទើងឱ្យពួកសិស្សបានបង្ហាញពីសេចក្តីស្រឡាញ់ដ៏មហាសាលរបស់ព្រះយេស៊ូ។

សូមអាន យ៉ូហាន ១៣:១-២០។ នៅក្នុងឱកាសបុណ្យចម្លង កូនចៀមត្រូវយកមក ធ្វើជាយញ្ញបូជាសម្រាប់អំពើបាបរបស់មនុស្ស។ ដូច្នេះនៅថ្ងៃបុណ្យចម្លង ព្រះយេស៊ូគឺជាកូនចៀមរបស់ព្រះជាម្ចាស់ដែលនឹងត្រូវសុគតសម្រាប់អំពើបាបរបស់ពិភពលោក ប៉ុន្តែ មុនដំបូង គ្រប់គ្រងពួកសិស្សរបស់ព្រះអង្គជាមុនសិន។ ពួកសិស្សមានការឈ្លោះប្រកែកគ្នាខ្លាំងថាអ្នកណាដែលមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះយេស៊ូ ដូច្នេះព្រះយេស៊ូបានបង្រៀនពួកគេពីឋានៈពិតប្រាកដគឺជាការបំរើអ្នកដទៃវិញ។

វាជាទំនៀមទំលាប់មួយដែលអ្នកបំរើត្រូវលាងទើងឱ្យភ្ញៀវ។ ឬក៏មិត្តភក្តិដែលចង់ផ្តល់កិត្តិយសឱ្យដោយលាងទើងឱ្យគាត់។ ប៉ុន្តែក្នុងចំណោមសាវ័កគ្មាននរណាម្នាក់ព្រមធ្វើកិច្ចការដែលអ្នកបំរើធ្វើ និងលាងទើងឱ្យអ្នកដទៃឡើយ។ ដូច្នេះព្រះយេស៊ូបានលាងទើងឱ្យពួកសាវ័ក។

តើពួកគេមានការខ្មាស់អៀនយ៉ាងណា? ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់បានធ្វើកិច្ចការដែលពួកគេមិនដែលគិតថាអាចទៅរួចសោះ។ លោកត្រូវបស់ពួកគេបានយកឋានៈជាទាសករជំនួសពួកគេ។ ប្រសិនបើយើងដើរតាមព្រះយេស៊ូ យើងត្រូវតែព្រមធ្វើអ្វីគ្រប់យ៉ាង ដែលយើងត្រូវតែធ្វើដើម្បីជួយដល់អ្នកដទៃ។ នេះជារបៀបនៃការដែលយើងលាងទើង។

ព្រះយេស៊ូបានបង្រៀនមេរៀនមួយផ្សេងទៀតយើងត្រូវតែអនុញ្ញាតឱ្យព្រះអង្គសម្អាតអំពើបាបប្រចាំថ្ងៃរបស់យើង។ ពួកសាវ័កបានសម្អាតខ្លួនរបស់ពួកគេរួចជាស្រេចមុនពេលដែលពួកគេធ្វើដំណើរទៅកន្លែងដែលពួកគេត្រូវបរិភោគ ប៉ុន្តែពួកគេបានធ្វើឱ្យជើងរបស់ពួកគេកង្វក់នៅពេលដែលពួកគេដើរនៅតាមផ្លូវ។ ព្រះយេស៊ូជាព្រះសង្គ្រោះរបស់ពួកយើងបានលាងសម្អាតអំពើបាបរបស់យើងទាំងអស់។ ប៉ុន្តែ ជារៀងរាល់ថ្ងៃនៅក្នុងដំណើរជីវិត យើងនឹងមានបាប យើងនឹងធ្វើរឿងមួយចំនួនដែលយើងមិនគួរធ្វើ។ យើងមិនត្រូវការការសង្គ្រោះម្តងហើយម្តងទៀតនោះឡើយ ប៉ុន្តែយើងត្រូវតែយកកំហុសនិងការបរាជ័យរបស់យើងថ្វាយដល់ព្រះយេស៊ូហើយអនុញ្ញាតឱ្យព្រះអង្គលាងសម្អាតវា។

លំហាត់អនុវត្តន៍

---

៩ តើព្រះយេស៊ូបានធ្វើអ្វីខ្លះក្នុងការបង្រៀនដល់ពួកសាវ័ករបស់ព្រះអង្គឱ្យគួរតែបំរើគ្នាទៅវិញទៅមក?

- ក) ទ្រង់បានយកកន្លែងរបស់អ្នកបំរើ ហើយព្រះអង្គបានលាងជើងឱ្យពួកគេ
- ខ) ទ្រង់បានប្រាប់ពីរបៀបដែលព្រះអង្គបានចាកចេញពីគរស្ថានសួគ៌ដើម្បីក្លាយជាមនុស្ស
- គ) ទ្រង់បានបំរើម្ហូបអាហារដល់ពួកសាវ័ក

១០ តើមានកំហុសឆ្គងណាដែលអ្នកចង់បោះវាចោលដែរឬទេ? និយាយជាមួយព្រះយេស៊ូអំពីវា។

**ព្រះយេស៊ូប្រកាសអំពីការក្បត់ព្រះអង្គ** Jesus Predicts His Betrayal

សូមអាន យ៉ូហាន ១៣:២១-៣០។ ព្រះយេស៊ូបានជ្រាបរួចស្រេចទៅហើយថាព្រះអង្គនឹងត្រូវគេក្បត់ គឺយូដាសជាម្នាក់នៅក្នុងចំណោមសិស្សរបស់ព្រះអង្គ ដែលបានប្រឆាំងជាមួយព្រះអង្គ។ បញ្ហាមួយរបស់យូដាសគឺការស្រឡាញ់ប្រាក់។ គាត់គឺជាអ្នកដែលគ្រប់គ្រងប្រាក់ និងបានលួចយកប្រាក់ពីដង្វាយទូទៅដែរ។ វាមើលទៅហាក់បីដូចជាចំនួនតិចតួចក៏ដោយ ប៉ុន្តែអំពើបាបនឹងនាំឱ្យយើងធ្វើអំពើបាបមួយផ្សេងទៀត។ លោក យូដាសបានលក់ព្រះយេស៊ូទៅឱ្យសត្រូវរបស់ព្រះអង្គនៅក្នុងតម្លៃ សាមសិបដូង។ គាត់បានលក់ទាំងព្រលឹងរបស់គាត់ កន្លែងរបស់គាត់នៅក្នុងអាណាចក្ររបស់ព្រះគ្រីស្ទ។ សូមឱ្យយើងបានយល់ថា ប្រាក់គឺមិនមានអ្វីដែលខុសនោះទេ ប៉ុន្តែការស្រឡាញ់ប្រាក់គឺជាអ្វីដែលនាំឱ្យយើងមានការលំបាកជាច្រើន។ សាវ័កប៉ូលបានព្រមានថា “ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង” (១ទីម៉ូថេ ៦:១០)។

លំហាត់អនុវត្តន៍

---

១១ តើព្រះយេស៊ូស្មានដឹងអំពីការក្បត់ដែលឬទេ?

- ក) អត់ទេ ទ្រង់មិនបានដឹងនោះទេ។
- ខ) ទ្រង់ជ្រាប ប៉ុន្តែទ្រង់មិនដឹងថានរណានឹងក្បត់ព្រះអង្គឡើយ។
- គ) ប្រាកដមែន ទ្រង់បានជ្រាបដឹងរួចទៅហើយថាលោកយូដាសនឹងក្បត់ព្រះអង្គ។

១២ អធិស្ឋានសម្រាប់មិត្តភក្តិរបស់អ្នកឱ្យពួកគេអាចយល់អំពីដំណឹងល្អ ពីព្រោះនេះ វិធីសាស្ត្រ និងរបៀបដែលអ្នកអាចបម្រើចំពោះព្រះជាម្ចាស់។

**បទបញ្ជាថ្មី** The New Commandment

សូមអាន យ៉ូហាន ១៣:៣១-៣៥។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័ករបស់ព្រះអង្គម្តងទៀតអំពីការសុគតរបស់ព្រះអង្គ ថាព្រះអង្គនឹងយាងទៅកន្លែងដែលពួកគេមិនអាចទៅដល់ក្នុងពេលនេះឡើយ។ ពួកគេត្រូវតែរស់នៅលើផែនដី និង

រស់នៅក្នុងរបៀបមួយដែលមនុស្សទាំងអស់អាចមើលឃើញពីភាពខុសប្លែក *នៃការរស់នៅ*របស់អ្នកពីការរស់នៅរបស់ពួកគេ។ ពួកគេត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក ដូច្នេះបានស្រឡាញ់ពួកគេយ៉ាងនោះដែរ។ សេចក្តីនេះនៅតែជាបទបញ្ជាដ៏សំខាន់ដែលយើងគួរតែធ្វើតាមប្រចាំថ្ងៃ។

**លំហាត់អនុវត្តន៍**

---

១៣ តើបទបញ្ជាថ្មីដែលព្រះយេស៊ូបានបង្ហាត់ដល់ពួកសាវ័ករបស់ព្រះអង្គគឺជាអ្វី?

- ក) ពួកគេត្រូវតែលាងជើងឱ្យគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។
- ខ) ពួកគេត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក។
- គ) ពួកគេមិនត្រូវលួចអ្វីពីចុងប្រាក់ឡើយ។

**ការបដិសេធមិនទទួលស្គាល់របស់លោកពេត្រុស Peter's Denial**

សូមអាន យ៉ូហាន ១៣:៣៦-៣៨។ អ្នកបានរៀនរួចមកហើយថាព្រះយេស៊ូគឺជាព្យាករី និងជាព្រះមេស៊ីដែលព្រះជាម្ចាស់បានសន្យាសម្រាប់យើង។ ព្រះជាម្ចាស់បានបើកសម្តែងឱ្យពួកព្យាករីបានដឹងអំពីហេតុការណ៍ដែលនឹងកើតឡើង។ បន្ទាប់មកពួកព្យាករីបានទាយអំពីហេតុការណ៍ទាំងអស់នេះ ឬក៏បានប្រាប់អំពីហេតុការណ៍នោះមុនពេលដែលបានកើតឡើងទៅទៀត។ អ្នកក៏បានអាននូវការថ្លែងព្រះបន្ទូលទុកជាមុនរបស់ព្រះយេស៊ូមួយចំនួនដែរ។ ព្រះអង្គមានព្រះបន្ទូលថាព្រះអង្គនឹងត្រូវធ្វើគុត ហើយយូដាសនឹងក្បត់ព្រះអង្គ បន្ទាប់មកលោកពេត្រុសនឹងបដិសេធមិនស្គាល់ព្រះអង្គ។

លោក ពេត្រុសគិតថា ជីវិតខាងឯព្រលឹងវិញ្ញាណរបស់លោករឹងមាំជាងសាវ័កដទៃទៀត ប៉ុន្តែព្រះយេស៊ូស្គាល់លោកពេត្រុសច្បាស់ ហើយព្រះអង្គបានប្រាប់គាត់អំពីអ្វីដែលនឹងកើតឡើងមុនពេលវាកើតឡើងទៅទៀត។ អ្វីដែលបានកើតឡើងលើលោកពេត្រុសជួយយើងឱ្យយល់ច្បាស់ពីនិស្ស័យធម្មជាតិរបស់មនុស្សយើង។ ភាពរឹងមាំខាងឯព្រលឹងវិញ្ញាណរបស់យើងគឺស្ថិតនៅលើព្រះជាម្ចាស់។

**លំហាត់អនុវត្តន៍**

---

១៤ ព្រះយេស៊ូមានព្រះបន្ទូលទុកជាមុនថាលោកពេត្រុសនឹង

- ក) ជាក្បាលរបស់ក្រុមជំនុំ។
- ខ) តែងតែជាសេចក្តីពិតសម្រាប់ព្រះអង្គ។
- គ) បដិសេធមិនស្គាល់ព្រះអង្គចំនួនបីដង។

## សូមផ្ទៀងផ្ទើរយរបស់អ្នក

---

- ១ ខ) នាងម៉ារីបានយកប្រេងក្រអូបមកលាបលើព្រះបាទារបស់ព្រះយេស៊ូដោយមានការមិនពេញចិត្តពីលោកយូដាស
- ២ ក) មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូតាមរយៈសក្ខីភាពរបស់លោកឡាសារ
- ៦ គ) ទ្រង់យកអំពើបាបរបស់យើងទាំងអស់ដាក់លើអង្គទ្រង់ ប៉ុន្តែ មានតែអ្នកទទួលជឿលើព្រះអង្គប៉ុណ្ណោះដែលទទួលបានសេរីភាពរួចចេញពីការកាត់ទោសសម្រាប់អំពើបាប។
- ៣ ក) វាជាកម្មវិធីបុណ្យដែលរំលឹកប្រជាជនយូដានៅពេលដែលព្រះជាម្ចាស់បានសង្គ្រោះពួកគេចេញពីទោសភាព
- ៨ ក) តាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូ
- ៤ គ) មនុស្សបានស្វាគមន៍ព្រះអង្គ និងបានហៅព្រះអង្គថាជាព្រះមហាក្សត្រនៃប្រទេសអ៊ីស្រាអែល
- ៩ ក) ទ្រង់បានយកឋានៈជាអ្នកបំរើ ហើយព្រះអង្គបានលាងជើងឱ្យពួកគេ
- ១៣ ខ) ពួកគេត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក
- ១១ គ) ប្រាកដមែន ព្រះបានជ្រាបដឹងរួចទៅហើយថាលោកយូដាសនឹងក្បត់ព្រះអង្គ
- ១៤ គ) បដិសេធមិនស្គាល់ព្រះអង្គចំនួនបីដង